

កិច្ចប្រជុំសាធារណៈ

អគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ា នឹងដឹកនាំកិច្ចប្រជុំសាធារណៈ ចាប់ពីថ្ងៃទី**08** ខែតុលា ឆ្នាំ**2020** នៅវេលាម៉ោង **10** ព្រឹក តាមរយៈជំនួបតាមអនឡាញ ស្តីពី ទំនាក់ទំនងជាដៃគូដែលបានស្នើសុំរវាងមន្ទីរពេទ្យ **Huntington Hospital** និង មជ្ឈមណ្ឌល **Cedars-Sinai**។

ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺ **COVID-19** លោកអភិបាល **Newsom** បានចេញបទបញ្ជាប្រតិបត្តិលេខ **N-33-20**

ដែលប្រកាសពីការដាក់រដ្ឋកាលីហ្វ័រញ៉ាឲ្យនៅក្នុងភាពមានអាសន្ន និងបញ្ជាឲ្យបុគ្គលគ្រប់រូបដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវស្ថិតនៅក្នុងផ្ទះ ឬកន្លែងដែលពួកគេស្នាក់នៅ លើកលែងតែមានការចាំបាច់ ដើម្បីរក្សាការបន្ត ប្រតិបត្តិការនៃវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហព័ន្ធ។ លោកអភិបាល

Newsom ក៏ចេញបទបញ្ជាប្រតិបត្តិលេខ **N-25-20** និង **N-29-20** ផងដែរ ដែលផ្តល់សិទ្ធិអំណាចឲ្យអគ្គរដ្ឋអាជ្ញាធ្វើការ

រៀបចំកិច្ចប្រជុំសាធារណៈតាមរយៈជំនួបតាមអនឡាញ ដោយមិនមាន ផ្តល់នូវទីតាំងជាក់ស្តែងឡើយ ដែលសាធារណៈជននីមួយៗ អាចតាមដានកិច្ចប្រជុំ និងផ្តល់ជាមតិយោបល់សាធារណៈបាន ។

កិច្ចប្រជុំសាធារណៈ នឹងអាចឲ្យសាធារណៈជនចូលបានតាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធអេឡិចត្រូនិក។ សាធារណៈជនអាចស្តាប់កិច្ចប្រជុំសាធារណៈ ឬអាចតាមដាន ស្តាប់ និងផ្តល់ជាមតិយោបល់ ដោយប្រើប្រាស់ នូវមធ្យោបាយដូចបានរៀបរាប់ខាងក្រោមជាជំនួសក៏បាន៖

ការប្រកាសពីកិច្ចប្រជុំសាធារណៈនេះ

ត្រូវបានដាក់នៅក្នុងគេហទំព័ររបស់អគ្គរដ្ឋអាជ្ញា ជាមួយនឹងតំណភ្ជាប់ និងសេចក្តីណែនាំ អំពីរបៀបក្នុងការចូលរួមកិច្ចប្រជុំសាធារណៈតាមរយៈកម្មវិធីជំនួបតាមវីដេអូ

BlueJeans។ <https://oag.ca.gov/charities/nonprofithosp>។

ក្នុងអំឡុងពេលប្រជុំ អ្នកចូលរួមទាំងអស់ នឹងត្រូវបានដាក់ឱ្យបិទសំឡេង
ដោយអ្នកសម្របសម្រួល។ អ្នកនឹងមិនអាចបិទ ឬបើកសំឡេងដោយខ្លួនឯងបានទេ។

សេចក្តីណែនាំអំពីការចូលរួមកិច្ចប្រជុំជាសាធារណៈ

ការប្រើកុំព្យូទ័រតាមរយៈ **Google Chrome Web Browser** ឬកម្មវិធី **BlueJeans Events**

ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ល្អបំផុត **BlueJeans** សូមណែនាំឱ្យប្រើ
Google Chrome web browser ឬ ទាញយក [កម្មវិធី BlueJeans Events](#)
ដោយឥតគិតថ្លៃ។

វានឹងអាចអនុញ្ញាតឱ្យអ្នកចូលរួមបានតាមដាន ស្តាប់
និងផ្តល់ជាមតិយោបល់នៅក្នុងកិច្ចប្រជុំជាសាធារណៈនេះ។ អ្នកចូលរួម
អាចផ្តល់ជាមតិយោបល់តាមរយៈការសរសេរ ឬ និយាយផ្ទាល់មាត់ ដោយប្រើប្រាស់
តំណភ្ជាប់ខាងក្រោម៖

<https://primetime.bluejeans.com/a2m/live-event/trhqctx>

សំណើសុំទំនាក់ទំនងដោយផ្ទាល់ ដើម្បីផ្តល់នូវមតិយោបល់ផ្ទាល់មាត់តាមរយៈ៖

- 1. ជ្រើសរើសរូបសញ្ញាលើកដៃ នៅផ្នែកខាងស្តាំអេក្រង់របស់អ្នក។
- 2. បន្ទាប់ពីទទួលបានការយល់ព្រមពីអ្នកសម្របសម្រួលហើយ សូម
ជ្រើសរើសពាក្យ **Continue** (បន្ត)។
- 3. បន្ទាប់មក អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ជួររង់ចាំ។

សូមរង់ចាំដើម្បីនិយាយ រហូតទាល់តែអ្នកសម្របសម្រួល
អញ្ជើញអ្នកឱ្យផ្តល់មតិយោបល់របស់អ្នក។ បន្ទាប់មក អ្នកសម្របសម្រួល
នឹងបើកមីក្រូហ្វូនរបស់អ្នក។ អ្នកត្រូវតែមានមីក្រូហ្វូនដើម្បីបញ្ចេញនូវមតិយោបល់របស់អ្នក។

ឧបករណ៍ចល័ត

ការប្រើប្រាស់ឧបករណ៍ចល័ត ដូចជាទូរសព្ទចល័ត ឬថេបឡិកជាដើម
នឹងអនុញ្ញាតឲ្យអ្នកចូលរួមធ្វើការតាមដាន ស្តាប់ និងផ្តល់
ជាមតិយោបល់នៅក្នុងកិច្ចប្រជុំជាសាធារណៈ ប្រសិនបើពួកគេទាញយកកម្មវិធី
BlueJeans។

ប្រើនូវតំណភ្ជាប់ខាងក្រោមដើម្បីចូលរួម
ដោយប្រើប្រាស់ឧបករណ៍ចល័ត។ ជម្រើសនេះ
នឹងតម្រូវឲ្យអ្នកចូលរួមទាញយកកម្មវិធី **BlueJeans** និងអនុញ្ញាតឲ្យអ្នកចូលរួម
តាមដានកិច្ចប្រជុំជាសាធារណៈ និងផ្តល់មតិយោបល់ជាសាធារណៈ។
អ្នកចូលរួមអាចផ្តល់ជាមតិយោបល់បានដោយប្រើផ្ទាំង **chat window** ឬតាម
ការនិយាយ។ ប្រសិនបើអ្នកចូលរួមមិនបានទាញយកកម្មវិធី **BlueJeans** ទេ
អ្នកចូលរួមអាចបានត្រឹមតែស្តាប់ និងមិនអាចផ្តល់ជាមតិយោបល់បានឡើយ។

ក) បើកតំណភ្ជាប់នេះ៖ <https://primetime.bluejeans.com/a2m/live-event/trhqcctx>

ខ) ទាញយកកម្មវិធី ប្រសិនបើអ្នកមិនទាន់មានវា។

គ) បញ្ចូលលេខសម្គាល់របស់ព្រឹត្តិការណ៍៖ **trhqcctx**

តាមទូរសព្ទ

ប្រើប្រាស់ទូរសព្ទនឹងអនុញ្ញាតឲ្យអ្នកចូលរួមស្តាប់តែកិច្ចប្រជុំជាសាធារណៈ ប៉ុន្តែ
នឹងមិនអនុញ្ញាតឲ្យអ្នកចូលរួម តាមដានកិច្ចប្រជុំជាសាធារណៈ ឬ
ផ្តល់ជាមតិយោបល់បានឡើយ។

ទំនាក់ទំនងទៅលេខទូរសព្ទណាមួយក្នុងចំណោមលេខទូរសព្ទខាងក្រោម៖
+1 (415) 466-7000 (សហរដ្ឋអាមេរិក)

លេខកូដសម្ងាត់ **7994100 #**

លេខទី**2**៖

+1 (760) 699-0393 (សហរដ្ឋអាមេរិក)

លេខកូដសម្ងាត់ **6432707455 #**

ជំនួយពី **BlueJeans**

លេខទូរសព្ទក្នុងការបម្រើសេវាកម្មអតិថិជនរបស់កម្មវិធី **BlueJeans** គឺ៖

+1 (408) 791-2830

អ្នកចូលរួមក៏អាចស្វែងរកជំនួយនៅ៖ <https://support.bluejeans.com>

គោលបំណងនៃកិច្ចប្រជុំជាសាធារណៈ

គោលបំណងនៃកិច្ចប្រជុំជាសាធារណៈនេះ គឺដើម្បីឲ្យទទួលបាននូវមតិយោបល់លើទំនាក់ទំនងជាដៃដែលបានស្នើសុំរវាងមន្ទីរពេទ្យ **Huntington Hospital** និងមជ្ឈមណ្ឌល **Cedars-Sinai**។

បុគ្គលនានាត្រូវបានលើកទឹកចិត្តឲ្យបង្ហាញពីទស្សនៈយល់ឃើញរបស់ពួកគេទៅលើប្រតិបត្តិការដែលបានសំណើសុំជាលាយលក្ខណ៍អក្សរទៅកាន់ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ាតាមអ៊ីម៉ែលទៅកាន់ Anita.Velasco@doj.ca.gov តាមទូរសារលេខ **(916) 731-3652** ឬដោយការផ្ញើតាមប្រៃសណីយ៍នូវសេចក្តីចម្លងមួយច្បាប់ទៅកាន់អគ្គរដ្ឋអាជ្ញារង **Anita Garcia Velasco** ទៅអាសយដ្ឋាន **300 S. Spring Street, Los Angeles, CA 90013**។ រយៈពេលផុតកំណត់នៃការទទួលមតិយោបល់ជាលាយលក្ខណ៍អក្សរនេះ គឺនៅថ្ងៃទី**08** ខែតុលា ឆ្នាំ**2020** នៅត្រឹម ម៉ោង **5:00** ល្ងាច។